

Manulife រ៉ាប់រងកម្ចី



ជាមួយ Manulife កម្ចីរបស់លោកអ្នកនឹង
មិនក្លាយជាបន្ទុកគ្រួសារ

សូមស្តេនសម្រាប់
ព័ត៌មានបន្ថែម និងវីដេអូ



តើអ្វីជា Manulife រ៉ាប់រងកម្ចី?

Manulife រ៉ាប់រងកម្ចី គឺជាធានារ៉ាប់រងអាយុជីវិតជាក្រុមមានកាលកំណត់ដែល បានបង្កើតឡើងដើម្បីការពារកម្ចី (ទាំងកម្ចីថ្មី និងកម្ចីមានស្រាប់) និង ផ្តល់ភាព ស្ងប់ចិត្តដល់ធនាគារ និងអតិថិជន (អ្នកខ្ចី)¹ ទោះបីជាមានហេតុការណ៍ អកុសលណាមួយកើតឡើងចំពោះអ្នកខ្ចី (មរណភាព ឬ ពិការភាពទាំងស្រុង) មុនពេលកម្ចីត្រូវបានសងរួច។

អត្ថប្រយោជន៍សំខាន់ៗ៖



ការពារបានរហូតដល់
2 នាក់ទាំងអ្នកខ្ចី និងអ្នករួមខ្ចី



បុព្វលាភធានារ៉ាប់រងមាន
តម្លៃសមរម្យ



ការស្នើសុំមានភាព
ងាយស្រួល



សំណង 100% នៃទឹកប្រាក់ធានា
រ៉ាប់រងរហូតដល់ 3 ម៉ឺនដុល្លារអាមេរិក



ទទួលបានការការពារគ្រប់
ទីកន្លែង និងគ្រប់ពេលវេលា

អំពី Manulife រ៉ាប់រងកម្ចី?

រយៈពេលនៃការធានារ៉ាប់រង	1 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	1 លើក
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	បង់តែមួយលើក
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	តាមរយៈធនាគារដៃគូដែលផ្តល់ការការពារកម្ចី
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	មិនត្រូវបានអនុវត្តន៍ ដោយសារតម្រូវឱ្យបង់តែបង់តែមួយលើក។

តើមានលក្ខណៈពិសេសអ្វីខ្លះ?

	Manulife រ៉ាប់រងកម្ចី (Single Life)	Manulife រ៉ាប់រងកម្ចី (Joint Life)
អ្នកត្រូវបានធានារ៉ាប់រង	័ ការពារអ្នកខ្ចីចម្បង	័័ ការពារទាំងអ្នកខ្ចី
អាយុអ្នកស្នើសុំ	18 ឆ្នាំ 55 ឆ្នាំ	
អត្ថប្រយោជន៍	៖ ករណីមរណភាព	័ ពិការភាពទាំងស្រុង
ទឹកប្រាក់ធានារ៉ាប់រង ²	ប្រាក់រៀល 8 លានរៀល - 120 លានរៀល ប្រាក់ដុល្លារ \$2,000 - \$30,000	
រូបិយបណ្ណ	៛ ខ្មែររៀល	\$ ដុល្លារអាមេរិក
វិធីបង់បុព្វលាភធានារ៉ាប់រង	៖ បុព្វលាភធានារ៉ាប់រងទោល (បង់តែមួយលើក)	
ប្រភេទកម្ចីទទួលបាន កម្ចីទិញផ្ទះ កម្ចីផ្ទាល់ខ្លួន	៖ កម្ចីទិញផ្ទះ	៖ កម្ចីផ្ទាល់ខ្លួន
	៖ កម្ចីអាជីវកម្ម	៖ កម្ចីកសិកម្ម

- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត (លក្ខខណ្ឌលម្អិតមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង)
- សមតុល្យកម្ចីគិតត្រឹមថ្ងៃស្នើសុំ។ ក្នុងករណីដែលចំនួនកម្ចីសរុបច្រើនជាង \$30,000 (120 លានរៀល) ការធានារ៉ាប់រងអតិបរមា សម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់គឺ \$30,000 (120 លានរៀល) ប៉ុណ្ណោះ។

តើ Manulife រ៉ាប់រងកម្ចីដំណើរការដូចម្តេច?

លោកសំ និងភរិយាបានការពារកម្ចីជាមួយគម្រោង Manulife រ៉ាប់រងកម្ចី របស់គាត់រួមគ្នាចំនួន \$9,300 រយៈពេល 3 ឆ្នាំ ដោយបង់បុព្វលាភធានារ៉ាប់រងទោលចំនួន \$204 (ប្រហែល 800 រៀលក្នុងមួយថ្ងៃ)³ ។

ប្រសិនបើហេតុការណ៍អកុសលកើតឡើងនៅឆ្នាំទី 2 ហើយកម្ចីដែលនៅសល់មានចំនួន \$6,500 នោះ មេនូឡាយហ្វី នឹងផ្តល់សំណងសរុបចំនួន \$9,300 ។ ការផ្តល់សងនេះនឹងត្រូវផ្តល់ជូនធនាគារចំនួន \$6,500 និង ទៅគ្រួសារគាត់ចំនួន \$2, 800 ។

ឧទាហរណ៍ទី 1៖ ករណីហេតុការណ៍អកុសលកើតឡើងលើលោក សំ



ឧទាហរណ៍ទី 2 ៖ ករណីហេតុការណ៍អកុសលកើតឡើងលើភរិយាលោក សំ



ឧទាហរណ៍ទី 3 ៖ ករណីហេតុការណ៍ អកុសលកើតឡើងលើលោក សំ និងភរិយា



3 បុព្វលាភធានារ៉ាប់រងប្រហាក់ប្រហែល

ករណីមិនធានាសំខាន់ៗ

- ការប៉ុនប៉ងធ្វើអត្តឃាត ឬ ការងរបួសណាមួយដែលបង្កដោយខ្លួនឯង និងដោយចេតនាក្នុងអំឡុងពេលពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក បើទោះជាសមាជិកនោះមានសតិល្អធម្មតា ឬ មិនល្អក្តី។ ករណីមរណភាពដែលបណ្តាលមកពីការ ធ្វើអត្តឃាត ឬ ប៉ុនប៉ងធ្វើអត្តឃាត ក្រោយរយៈពេលពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកនោះសំណងនឹងត្រូវបានទូទាត់ជូន។
- ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយដោយម្ចាស់បណ្ណសន្យារ៉ាប់រងអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ
- ជំងឺអេដស៍ (AIDS) ឬ បញ្ហាណាមួយទាក់ទងនឹងវីរុសបង្ក មេរោគហ៊ីវ (HIV) ឬ
- ការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន គ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬ
- ជំងឺ ឬ ស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុនកាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។

ករណីមិនធានាខាងលើនេះគឺជាចំណុចសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ លោកអ្នកអាចពិនិត្យមើលរាល់ករណីមិនធានាលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។

ហេតុអ្វីត្រូវជ្រើសរើស មេនូឡាយហ្វ ខេមបូឌា?



ឆ្នាំ 2012

ចាប់ផ្តើមប្រតិបត្តិការណ៍



110,000+

ចំនួនអតិថិជន



4000+

ចំនួនទីប្រឹក្សាធានារ៉ាប់រង



600+

ចំនួនបុគ្គលិក



20+

ពានរង្វាន់ជាតិ
និងអន្តរជាតិ



\$7+ លាន

សំណងជូនអតិថិជន



\$2.9 ពាន់លាន

ទឹកប្រាក់ធានាសរុប



\$4+ លាន

ចំណាយក្នុង
សកម្មភាពសង្គម



ទិន្នន័យគិតត្រឹម ខែធ្នូ ឆ្នាំ ២០២១



អគារជីខេសេនត្រូល លេខ12 ជាន់ទី14 ផ្លូវលេខ289
សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា



1800 211 211 (ទូរស័ព្ទឥតគិតថ្លៃ)



manulife.com.kh



Manulife Cambodia



